

កំរិតសំណួរវាយតម្លៃបញ្ហាសុខភាពផ្លូវចិត្តកុមារ

១៦៤

ចំពោះកុមារ សុខភាពរូបកាយ និង សុខភាពផ្លូវចិត្តមានការប្រែប្រួល និង អភិវឌ្ឍន៍ទាក់ទិនគ្នាទៅវិញទៅមក ។ ជាទូទៅ មាតាបិតាគឺជាបុគ្គលទីមួយដែលឆាប់សង្កេតឃើញ អំពីបញ្ហាផ្នែកអាកប្បកិរិយា អារម្មណ៍ និងការរៀនសូត្ររបស់កូនបាន មុនគេ។ ក្នុងនាមជាមាតាបិតា លោកអ្នកអាចជួយកូនរបស់ខ្លួនបានទាន់ពេលវេលាក្នុងករណីយពូកែជួបប្រទះនឹងបញ្ហាណា មួយ តាមរយៈការបំពេញសំណួរខាងក្រោមនេះ ។

សូមមេត្តាគូសយកចំណែកដែលសមស្របបំផុតសំរាប់សុខភាព កូនរបស់អ្នក:

	មិនដែលសោះ	ម្តងម្កាល	ជាញឹកញាប់
១. តួញត្អូរពីការឈឺចាប់:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
២. ចំណាយពេលភាគច្រើននៅតែឯង:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
៣. ឆាប់ហេវហត់ខ្សោយកំលាំង:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
៤. នៅមិនស្រណុក/មិនអាចនៅស្ងៀមមួយកន្លែងបាន:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
៥. បង្កបញ្ហាជាមួយគ្រូបង្រៀន	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
៦. មិនសូវចូលចិត្តការសិក្សា:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
៧. លេងមិនចេះហត់:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
៨. ស្រមៃស្រមៃច្រើនហួសហេតុ:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
៩. ងាយ/ឆាប់បែកអារម្មណ៍:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
១០. ភ័យ/ខ្លាចកន្លែងថ្មីហើយប្លែក:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
១១. មានអារម្មណ៍ក្រៀមក្រំមិនរីករាយ:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
១២. មានអារម្មណ៍មួរម៉ៅឆាប់ខឹង:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
១៣. មានអារម្មណ៍អស់សង្ឃឹម:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
១៤. ពិបាកក្នុងការប្រមូលអារម្មណ៍:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
១៥. មិនសូវចូលចិត្តមិត្តភក្តិ:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
១៦. ឈ្លោះវាយតប់ជាមួយអ្នកដទៃ:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>
១៧. អវត្តមានពីការសិក្សា:	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>

- ១៨. ពិន្ទុសិក្សាធ្លាក់ចុះ:
- ១៩. មិនចេះស្រឡាញ់ខ្លួន/ស្អប់ខ្លួនឯង:
- ២០. ពិគ្រោះជាមួយគ្រូពេទ្យតែរកមិនឃើញថាមានបញ្ហាអ្វី:
- ២១. មានវិបត្តិតំណែក:
- ២២. ព្រួយបារម្ភច្រើន:
- ២៣. កុមារតាម/មិនព្រមបែកពីឪពុកម្តាយឬអ្នកថែទាំ:
- ២៤. មានអារម្មណ៍ថាខ្លួនជាមនុស្សអាក្រក់:
- ២៥. ចូលចិត្តម្រឈមមុខជាមួយគ្រោះថ្នាក់ដោយគ្មានការចាំបាច់:
- ២៦. ធ្វើអោយរងរបួសឈឺចាប់ជាញឹកញាប់:
- ២៧. ហាក់ដូចជាមានអារម្មណ៍រីករាយតិចតួចណាស់:
- ២៨. មានការប្រព្រឹត្តដូចក្មេងមានអាយុតិចជាងខ្លួន:
- ២៩. មិនគោរពច្បាប់វិន័យ:
- ៣០. មិនបង្ហាញចេញនូវអារម្មណ៍ពិតរបស់ខ្លួន:
- ៣១. មិនយល់ពីអារម្មណ៍របស់អ្នកដទៃ:
- ៣២. លលេងចម្លែងអន់អ្នកដទៃ:
- ៣៣. មិនទទួលកំហុស/ទំលាក់កំហុសលើអ្នកដទៃ:
- ៣៤. យក/ដណ្តើមរបស់អ្នកដទៃមកធ្វើជាជាកម្មសិទ្ធិខ្លួន:
- ៣៥. បដិសេដមិនព្រមចែករំលែក/កំណាញ់ស្វិត:

ពិន្ទុសរុប: